
Receive Form / ទម្រង់បែបបទទទួលប្រាក់

of MoneyGram Payment Systems

PLEASE COMPLETE IN BLOCK CAPITALS / សូមបំពេញជាអក្សរធំទាំងអស់ដោយសរសេរឲ្យចាកស់ៗ





AGENT 03E	ONLY / សម្រាប់ភ្នាក់ងារតែប៉ុណ្ណោះ
Authorisation Code /	/ លេខកូដអនុញ្ញាតប្រតិបត្តិការ
Office Name / Stamp	p (either/or) / ឈ្មោះ / ត្រាការិយាល័យ (ណាមួយក៏បាន
Date / កាលបរិច្ឆេទ	
MoneyGram Operato	or ID Number (for voice transactions only)
លេខអត្តសញ្ញាណប្រតិបត្តិ	ភ្និការ MoneyGram (សម្រាប់ប្រតិបត្តិកាដោសំឡេងប៉ុណ្ណោះ)
Amount Paid	
ចំនួនដែលបានបង់	
Currency	
វិជ្ជពិធិប្បា	
Amount ចំនួនទឹកប្រាក់	
បន្ទូនមកប្រាក	
FOR TRANSAC	TIONS REQUIRING ID /
	ដែលតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ
Receiver's ID (Type of	f ID and number) /
មប័លពីព្រោកក្ដីរកលងឹ	កីទទួល (ប្រភេទអត្តសញ្ញាណប័ណ្ណ និងលេខ)
Issuing Jurisdiction,	State / Country /
	ដែលចេញអត្តសញ្ញាណប័ណ្ណ
EOD TRANSACT	TIONS REQUIRING ADDITIONAL
	TONS RECOILING ADDITIONAL / សម្រាប់ប្រតិបត្តិការដែលត្រូវការព័ត៌មានបន្ថែម
	on / មខរបររបស់អកទទល
neceiver's Occupation	บก (อ่อเกเกเกรีกเล ฉิก
16	
If receiver is a US cit ប្រសិនបើអ្នកទទួលមានស	
	tizen, social security no / រញ្ជាតិអាមេរិក សូមផ្ដល់លេខសន្តិសុខសង្គម

For our complaints handling procedure, see reverse / សម្រាប់នីតិវិធីដោះស្រាយបណ្ដឹង សូមមើលផែកខាងក្រោយ

Terms and Conditions

1. INTRODUCTION

- 1.1 The MoneyGram* money transfer service ("Service") is provided by MoneyGram Payment Systems, Inc. ("MoneyGram", "we' or "us") through a network of agents, authorized delegates, or other permitte entities ("Agents"). These Terms and Conditions, along with the Documentation (as defined in Section 1.3) used in connection with the Service to which these Terms and Conditions may be included or attached, constitute the entire agreement ("Agreement") between MoneyGram and you, the individual recipient of the Service ("you" or "Preceiver").
- 1.2 This Agreement and the Service allow you to receive a money transfer (a "Transfer") that has been sent using our Service from an individual ("Sender"). The Transfer has been sent to you in a currency and amount specifically designated by the Sender. MoneyGram will not charge you any fees for receiving the Transfer. The Service is available to you only in your individual capacity known to the Sender.
- 1.3 You must sign this Agreement and any other documentation related to the Transfer, including all forms, receipts, or acknowledgments (collectively, the "Documentation") fully and accurately in order to use the Service.
- 1.4 By using, or attempting to use, the Service in any capacity, you are acknowledging that you (i) accept the terms of this Agreement, (iii) have read the Documentation relating to the Transfer and that the information as described on the Documentation is accurate, and (iii) have received from the Agent the currency and amount described in this Agreement and/or the Documentation. To the extent you desire to exchange the Transfer into a currency other than the currency as described in this Agreement, you further acknowledge and agree that any subsequent exchange of the Transfer is a separate transaction from the Service and is subject to the provisions of Section 6 of this Agreement.
- 1.5 You must provide the Agent with valid identification to receive Transfer. While you will receive a reference number that corresponds to your Transfer ("Reference Number"), such Reference Number is not always required to receive a Transfer where other identification means are utilized. We will not have yil lability in the event that the Transfer is disbursed, when and as applicable, to an individual, provides a valid identification to the Agent describing such person as the Receiver (even if such identification was false or forged), or provides a Reference Number.

2. RESTRICTIONS ON SERVICE

- 2.1 You acknowledge that the Sender or MoneyGram, in certain circumstances, may cancel the Transfer designated for you at any time prior to your receipt and that upon such event, you will not be entitled to receive the Transfer.
- 2.2 The Service, or your ability to receive the Transfer, may also be delayed, restricted or unavailable depending upon the Service selected by the Sender, Agent hours of operation, the amount of the Transfer, currency availability, and legal, and regulatory compliance, including ID requirements. We will not disburse transfer to you if we believe that the Transfer or the Service is being used in any way to violate applicable laws, regulations, codes or MoneyGram's policies and procedures, including any association with fraud, anti-money laundering laws, or other illegal activity.
- 2.3 If the Transfer is not disbursed to you, you may contact Money Gram to inquire into the status of the Transfer and Money Gram may be able to assist you, subject to all applicable laws and regulations relating to our Services and Money Gram's policies and procedures.

GENERAL

- I Unless prohibited by law, we will not be liable to you for any issues arising in connection with the Transfer. In certain circumstances, the Sender may be entitled to a refund of the Transfer and/or certain fees paid in connection with the Transfer.
- 3.2 The Transfer and use of the Service does not involve you having a "deposit" or an account with MoneyGram or an Agent.
- 3.3 Services are directed to persons 18 years and over and may not be used for escrow purposes or gambling, and may only be used for a lawful purpose. In the event of any conflict between the English resion of the Agreement and any translated version of the Agreement, the English version of the Agreement shall govern and MoneyGram will communicate with you in English.
- 3.4 This Agreement does not and is not intended to confer any rights or remedies upon any person other than you and MoneyGram.

4. PRIVACY NOTICE

This Notice applies to personal information MoneyGram collects about you. The information we collect and use, depend on the product or service you have with us, including but not limited to, your contact information and identification. We may share your information with third-parties, including affiliated companies, to process your transactions, market our products and services to you, detect and prevent fraud and other illegal activities, such as money laundering activities, or to cooperate with criminal or government investigations, in accordance to applicable laws. Your personal information may be transferred outside the country of collection for international transfers and for processing. For details on our privacy practices and your rights, please visit www.moneygram.com/privacy-notice. To opt out of receiving marketing communication from us, you may: (i) click on the "unsubscribe" link at the bottom of the MoneyGram marketing email you've received; (ii) reply "MGISTOP" to a text or SMS message; or (iii) contact us at privacyprogramoffice@moneygram.com.

5. CUSTOMER SERVIC

- 5.1 We are committed to ensuring that you receive high quality service from MoneyGram. In the event that you are dissatisfied with our Service or believe that an error has occurred with your Transfer, please contact us as soon as possible. For full details of our complaints procedure or consumer protection advice, or to submit a complaint, you can:
 - visit our website www.moneygram.com and submit the online form;
 - send an email to us at customerservice@moneygram.com; or
 - write to us at: Complaints Manager, MoneyGram International, Konstruktorska Business Centre, 13 Konstruktorska Street. Warsaw. Poland 02-673.

6. SEPARATE ARRANGEMENTS

In addition to their offering of our Service, Agents may offer you their own products or services such as currency exchange. These additional products or services are separate and independent from the Service, are offered under the Agent's own terms and conditions, and do not involve MoneyGram in any way. These additional products and services are likely to have their own fees associated with them.

ខនិងលក្ខខណ្ឌ

1. សេចក៏ជើម

- រះ សេវាធ្វើប្រោក MoneyGram" ("សេវាកម្ម") ត្រូវបានផ្តល់ជូនដោយ MoneyGram Payment Systems, Inc. ("MoneyGram" ឬ "យើងខ្ញុំ") តាមយេះបណ្តាញភ្នាក់ងារ, តំណាងមានសិទ្ធិអនុញ្ញាត, ឬស្ថាប័នដែលទទួលបានការអនុញ្ញាតផ្សេងទៀត ("ភ្នាក់ងារ")។ ខនិងលក្ខខណ្ឌទាំងនេះ រួមទាំងឯកសារ (ដូចបានកំណត់ក្នុងផ្នែក 1.3) ដែលត្រូវបាន ប្រើទាក់ទងនឹងសេវាកម្មដែលអាចបញ្ចូល ឬភ្ជាប់ជាមួយ ខនិងលក្ខខណ្ឌទាំងនេះ គឺជាកិច្ចព្រមព្រៀងទាំងមូល ("កិច្ចព្រមព្រៀង") វ៉ាង MoneyGram និងលោកអ្នកដែលជាបុគ្គល ទទួលប្រាក់ ("លោកអ្នក" ឬ "អ្នកទទួល") ។
- 1.2 កិច្ចpមព្រៀង និងសៅកម្មនេះអនុញ្ញាតឲ្យលេកអ្នកទទួលប្រាក់ដែលផ្ដេរ ("ប្រាក់ផ្ដេរ") ដែលត្រូវបានធ្វើដោយប្រើសៅកម្មរបស់យើងខ្ញុំពីបុគ្គលម្នាក់ ("អ្នកធ្វើ") ។ ប្រាក់ផ្ទេរត្រូវបាន ធ្វើជូនលោកអ្នកក្នុងចំនួន និងជារូបិយប័ណ្ណដែលបានកំណត់ច្បាស់លស់ដោយអ្នកធ្វើ ។ MoneyGram នឹងមិនគិតថ្លៃសៅណាមួយពីលោកអ្នកឡើយសម្រាប់ការទទួលប្រាក់ផ្ទេរ ។ សៅកម្មនេះមានផ្តល់ជូនលោកអ្នកក្នុងនាមជារូបនៃមុខប្រាក់ផ្ទេរ ។ សៅកម្មនេះមានផ្តល់ជូនលោកអ្នកក្នុងនាមជារូបនៃមុខប្រាក់ផ្ទេរ ។
- 1.3 ដើម្បីប្រើសេវាកម្មនេះបាន លោកអ្នកត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារទាំងឡាយផ្សេងទៀតដែលពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ រួមមានទម្រង់បែបបទ, វិក្កយបត្រ, ប្រលិខិតទទួលស្គាល់ទាំងអស់ (ត្រូវបានហៅជារួមថា "ឯកសារ") ឲ្យបានពេញលេញ និងត្រឹមត្រូវ។
- 1.4 តាមរយៈការប្រើប្រាស់ ឬមានបំណងប្រើប្រាស់សេវាកម្មនេះក្នុងលក្ខណៈណាមួយ លេកអ្នកទទួលស្គាល់ថា លោកអ្នក (i) ទទួលយក ឧបែងនានាក្នុងកិច្ចព្រមព្រៀងនេះ (ii) បាន អនឯកសារពាក់ព័ន្ធនីងការផ្ទេរប្រាក់នេះ ហើយទទួលស្គាល់ថា ព័ត៌មានដែលបានរៀបរាប់ក្នុងឯកសារនេះ គឺត្រឹមត្រូវ និង (iii) បានទទួលពីគ្នាក់ងារនូវទឹកប្រាក់ក្នុងចំនួន និងជា រូបិយប័ណ្ណដែលបានរៀបរាប់ក្នុងកិច្ចព្រមព្រៀង និវ ឬឯកសារនេះ ។ ក្នុងករណីលោកអ្នកមានបំណងប្តូរប្រាក់ផ្ទេរ ទៅជារូបិយប័ណ្ណដែលបានរៀបរាប់ក្នុងកិច្ចព្រមព្រៀងនេះ លោកអ្នកទទួលស្គាល់ និងយល់ព្រមបន្ថែមទៀតថា ការប្តូរប្រាក់ផ្ទេរ ជាបន្តបន្ទាប់ទាំងឡាយ គឺជាប្រតិបត្តិការដោយឡែកពីសៅកម្មនេះ ហើយត្រូវអនុរលាម តាមបទប្បញ្ញតិផ្នែក ៩ នៃកិច្ចព្រមព្រៀងនេះ ។
- 1.5 លោកអ្នកត្រូវផ្ដល់ឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាពដល់ភ្នាក់ងារ ដើម្បីទទួលប្រាក់ដែលផ្ទេះ។ ទោះបីជាលោកអ្នកនឹងទទួលបានលេខផ្ទៀងផ្ទាត់ពីប្រតិបត្តិការផ្ទេរ ប្រាក់នេះក៏ដោយ ("លេខយោង។) ក៏លេខយោងនេះ មិនមែនជាឯកសារតម្រូវតែមួយគត់គ្រប់ពេលវេលា សម្រាប់បើកប្រាក់បាននោះឡើយ នៅពេលប្រតិបត្តិការតម្រូវ ឲ្យបំពេញ ឬ ផ្ដល់ឯកសារសម្គាល់អត្តសញ្ញាណផ្សេងទៀត។ យើងខ្ញុំនឹងមិនទទួលខុសត្រូវឡើយ ក្នុងករណីទឹកប្រាក់ផ្ទេរ ត្រូវបានបើកដោយបុគ្គលម្នាក់ដែលអះអាងថាខ្លួនជាអ្នកទទួល ហើយមាន ផល់លេខយោង បងកសារសមាល់អតសញ្ញាណដែលមានសពលភាព (ទោះបីជាឯកសារសមាល់អត្តសញ្ញាណនោះកែងកាយ ឬត្រៅបានលេចចមងក៏ដោយ) ។

2. ការដាក់កំហិតលើសេវាកម

- 2.1 លោកអ្នកទទួលស្គាល់ថា ក្នុងកាលៈទេសៈមួយចំនួន អ្នកផ្ញើ ឬ MoneyGram អាចបញ្ឈប់ការផ្ទេរប្រាក់បានគ្រប់ពេលវេលា នៅមុនពេលលោកអ្នកបើកប្រាក់ ហើយក្នុងករណី បែបនេះ លោកអ្នកនឹងមិនមានសិទ្ធិបើកប្រាក់ផ្ទេរបានឡើយ។
- 2.2 សៅកម្មនេះ ឬលទ្ធភាពរបស់លោកអ្នកក្នុងការទទួលប្រាក់ផ្ទេរ ក៏អាចត្រូវបានពន្យារ, រីតបន្តឹង, ឬមិនអាចប្រើបាន អាស្រ័យលើសៅកម្មដែលបានជ្រើសរើសដោយអ្នកផ្ញើ, ម៉ោង បើកដំណើរការរបស់ភ្នាក់ងារ, ចំនួនទឹកប្រាក់ផ្នេរ ប្រយ័ព្ធបានផ្តាំង ប្រជាពន្ធានការបានប្រាក់ផ្នេរ ប្រសាគមនេះ ក្នុងក្នុងបង្ហាញ អាស្រ័យ ប្រជាពន្ធានការបានប្រាក់ផ្ទេរ ប្រសាគមនេះ កំពុងត្រូវបានប្រើប្រាស់ក្នុងលក្ខណៈមួយដែលបំពានច្បាប់, បទបញ្ជាតិក្រុងបានប្រាប់ ប្រាក់ផ្ទេរ ប្រសាគមនេះ កំពុងត្រូវបានប្រើប្រាស់ក្នុងលក្ខណៈមួយដែលបំពានច្បាប់, បទបញ្ជាតិក្រុងបានប្រាប់ បានប្រាប់ ប្រសាគមនេះ កំពុងត្រូវបានប្រើប្រាស់ក្នុងលក្ខណៈមួយដែលបំពានច្បាប់ ប្រមាណ ប្រជាពន្ធានប្រាប់ ប្រាក់បានប្រាប់ ប្រាក់ប្រាប់ប្រាក់ជំនាន់ប្រាក់ប្រង់ប្រាក់ប្រា
- 2.3 ប្រសិនបើប្រាក់ផ្ទេរ មិនអាចត្រូវបានបើកជូនលោកអ្នកទេ នោះលោកអ្នកអាចទាក់ទងទៅ MoneyGram ដើម្បីស្កូរនាំអំពីស្ថានភាពនៃការផ្ទេរប្រាក់ ហើយ MoneyGram ប្រហែលជា អាចនឹងជួយអ្នកបាន ក្នុងលក្ខខណ្ឌដែលការជួយនោះអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាជមោនទាំងអស់ ពាក់ព័ន្ធនឹងសៅកម្មនេះ និងគោលការណ៍ និងនីតិវិធីរបស់ MoneyGram ។

3. បញ្ញត្តិទូទៅ

- 3.1 យើងខ្ញុំនឹងមិនទទួលខុសត្រូវឡើយចំពោះរាល់បញ្ហាទាំងឡាយដែលកើតឡើងទាក់ទងនឹងការផ្ទេរប្រាក់របស់លោកអ្នក លើករំលងរ៉េតមានកំណត់ជាក់លាក់ដោយច្បាប់ជាធរមាន។ ក្នុងកាលៈទេសៈមួយចំនួន អ្នកផ្ញើអាចមានសិទ្ធិទទួលគ្រលប់មកវិញនូវ ចំនួនប្រាក់ផ្ទេរ និង / ឬថ្លៃសេវាមួយចំនួនដែលបានបង់ សម្រាប់ការផ្ទេរប្រាក់នេះ។
- 3.2 ការផ្ទេរប្រាក់ និងការប្រើប្រាស់សេវាកម្មនេះ មិនតម្រូវឲ្យលោកអ្នកមាន "ប្រាក់បញ្ញើ" បុគណនីជាមួយ MoneyGram បុភ្នាក់ងារឡើយ។
- 3.3 សៅកម្មនេះ គឺសម្រាប់បុគ្គលដែលមានអាយុ 18 ឆ្នាំឡើង ហើយមិនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងបញ្ញើទុកក្នុងដៃតតិយជន ឬល្បែងស៊ីសងឡើយ ដោយតម្រូវប្រើ ប្រាស់សម្រាប់គោលបំណងស្របច្បាប់តែប៉ុណ្ណោះ ។ ក្នុងករណីមានភាពខុសគ្នាណាមួយវាងខ្លឹមសារក្នុងកាសាអង់គ្លេស និងកាសាណាមួយទៀតនៃកិច្ចព្រមព្រៀងនេះ នោះខ្លឹមសារ ជាភាសាអង់គ្លេស ត្រូវយកជាគោល ហើយ MoneyGram នឹងយកអង់គ្លេស ធ្វើជាភាសាទំនាក់ទំនងជាមួយលោកអ្នក ។
- 3.4 កិច្ចព្រមព្រៀងនេះនឹងមិន ហើយគានបំណងផល់សិទិ បង់ណោះស្រាយណាមយឲ្យបុគ្គលណាមាក់ក្រៅពីលោកអក និង MoneyGram ឡើយ។

4. បញ្ញត្តិអំពីឯកជនភាព

បញ្ញត្តិនេះ អនុវត្តចំពោះព័ត៌មានផ្ទាល់ខ្លួន អំពីអ្នក និងអ្នកទទួលប្រាក់ដែល MoneyGram ប្រមូល។ ព័ត៌មាន ដែលយើងខ្ញុំប្រមូល និងប្រើប្រាស់ មានជាអាទិ៍ ព័ត៌មានទំនាក់ទំនង និងឯកសារអត្តសញ្ញាណ អាស្រ័យលើធិបានសម្រាក់ ប្រើប្រាស់ជាមួយយើងខ្ញុំ។ យើងខ្ញុំ អាចផ្តល់ ឬចែករំលែកព័ត៌មានរបស់អ្នកទៅកាន់កាតិទីបី រួមមានក្រុមហ៊ុន ដៃគុនានា ដើម្បីដំណើរការប្រតិបត្តិការជាមួយឧក្រដ្ឋជន។ ក្រៅពីនេះ យើងខ្ញុំក៏អាចធ្វើការពីការព័ត៌មានរបស់អ្នកដល់រដ្ឋាភិបានបង្ហែក បើកិច្ចសហប្រតិបត្តិការជាមួយឧក្រដ្ឋជន។ ក្រៅពីនេះ យើងខ្ញុំក៏អាចធ្វើការពីបានពីលោកបញ្ចេញក្នុង ប្រជាពីប្រជាពីប្រកិប្បាន ដើម្បីធ្វើការជាមួយខ្លាំង យោងប្រជាពីប្រកិប្បានប្រជាពីប្រជាពីប្រកិប្បានប្រជាពីប្រកិប្បក់ប្រជាពីប្រជាពិប្រជាពីប្

5. ផ្នែកបម្រើអតិថិជន

- 5.1 យើងប្តេជ្ញាបានាផ្ទុំ៦២ លោកអ្នកនឹងទទួលសៅកម្មប្រកបដោយគុណភាពខ្ពស់ពី MoneyGram ។ ក្នុងករណីដែលលោកអ្នកមិនពេញចិត្តនឹងសៅកម្មរបស់យើងខ្ញុំ ឬជឿថា មានបញ្ហាមិនប្រកេត្តកើតឡើងចំពោះការផ្ទេះប្រាក់របស់លោកអ្នក សូមទាក់ទងមកយើងខ្ញុំឲ្យបានចាប់តាមដែលអាចទៅធ្វើបាន។ សម្រាប់ព័ត៌មានលម្អិតពេញលេញអំពីនីតិវិធី ដាក់បណ្តឹងទាមទារ ក្រោប្រឹក្សាអំពីកិច្ចការពារអតិថិជន ឬដើម្បីដាក់បញ្ជូនបណ្តឹង អ្នកអាច ៖
 - ចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ www.moneygram.com រួចដាំក់បញ្ជូនទម្រង់បែបបទនៅលើអ៊ីនធឺណិត
 - ផ្ញើអ៊ីមែលទៅកាន់ customerservice@moneygram.com ប្
 - 🔳 សរសេរមកយើងខ្ញុំតាម ៖ អ្នកគ្រប់គ្រងបណ្តឹង, MoneyGram International, Konstruktorska Business Centre, 13 Konstruktorska Street, Warsaw, Poland 02-673។

6. ការរៀបចំដោយឡែក

6.1 ក្រៅពីសេវាកម្មយើងខ្ញុំ ខាងភ្នាក់ងារអាចផ្ដល់ផលិតផល ឬសេវាកម្មរបស់ពួកគេផ្ទាល់ដូចជា សេវាប្ដូរប្រាក់ជាដើម។ ផលិតផល ឬសេវាកម្មបន្ថែមរបស់ភ្នាក់ងារមិនពាក់ព័ន្ធនឹងសេវាកម្ម របស់ MoneyGram ក្នុងលក្ខណៈណាមួយឡើយ ហើយផលិតផល និងសេវាទាំងនោះត្រូវបានផ្ដល់ជូនតាមលក្ខខណ្ឌ និងតម្លៃសេវាផ្ទាល់របស់ភ្នាក់ងារ។